


របាយការណ៍ប្រចាំឆ្នាំ 2019

ANNUAL REPORT





កម្មវិធីសាច់ប្រាក់



បង់រំលស់



អ៊ីអនកាត



អ៊ីអនវ៉ាលឡេត
ខេមបូឌា

➤ សាមញ្ញ ➤ ហ័ស ➤ ងាយស្រួល



មាតិកា

- 04 សង្ខេបព័ត៌មានហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៩
- 05 សារពីគណៈគ្រប់គ្រង
- 06 ក្រុមប្រឹក្សាភិបាល
- 08 តារាងរចនាសម្ព័ន្ធចាត់តាំង
- 09 ប្រវត្តិអាជីវកម្ម
- 10 សង្ខេបព័ត៌មានអាជីវកម្មសំខាន់ៗឆ្នាំ ២០១៩
- 11 ទស្សនវិស័យអាជីវកម្មឆ្នាំ ២០២០
- 12 ការត្រួតពិនិត្យផ្ទៃក្នុង
- 13 ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន
- 14 របាយការណ៍របស់សវនករឯករាជ្យ
- 16 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- 17 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
- 18 របាយការណ៍បម្រែបម្រួលមូលធន
- 19 របាយការណ៍លំហូរសាច់ប្រាក់
- 21 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ



បណ្តាញនៃសម្ព័ន្ធក្រុមហ៊ុនអ៊ីអន ហ្វាយនែនសលស៊ីស

“ជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជន និងធ្វើឱ្យពួកគាត់
ទទួលបាននូវកាលានុវត្តភាពនាពេលអនាគតជាអតិបរមាតាមរយៈ
ការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាពខ្ពស់”



-  ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ
-  ក្រុមហ៊ុនមិនបានចុះបញ្ជីលក់មូលបត្រ

➤ សង្ខេបព័ត៌មានហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៩

សារការបស់យើង

ក្រុមហ៊ុនយើង ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅប្រទេសកម្ពុជានៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីកាលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចុះបញ្ជីសារឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្រោមលេខចុះបញ្ជីថ្មីលេខ ០០០០៦៣៨៨១ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១១យើងក៏បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យើងគឺជាអ្នកនាំមុខគេទីមួយក្នុងទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវសេវាបង់រំលស់ដោយមិនទាមទារឱ្យមានទ្រព្យធានាដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ កម្ចីផ្ទាល់ខ្លួន និងសម្ភារៈកសិកម្ម។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមក យើងបានកម្លាយខ្លួនទៅជាធនាគារឯកទេស និងចាប់ផ្តើមពង្រីកអាជីវកម្មរបស់យើងដោយចេញប័ណ្ណឥណទាន អ៊ីអេសវីលទៀត អ៊ីអេសកាតម៉ូបាល (m-Visa) ជូនអតិថិជន។


ឆ្នាំ២០១៩ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Plc. ដែលជាក្រុមហ៊ុនបានចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនប្រទេសថៃ កាន់កាប់ភាគហ៊ុនចំនួន ៥០% ហើយភាគហ៊ុនចំនួន ៥០% ផ្សេងទៀតកាន់កាប់ដោយក្រុមហ៊ុន AFS Corporation Co., Ltd. ជាក្រុមហ៊ុនឯកជន ១០០% គ្រប់គ្រងដោយ AEON Financial Service Co., Ltd. ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនជប៉ុន។

ទិន្នន័យហិរញ្ញវត្ថុសំខាន់

គ្រប់ឆ្នាំទាំងអស់រហូតដល់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយអនុវត្តតាមស្តង់ដារគណនេយ្យនៃកម្ពុជា និងគោលការណ៍ណែនាំ និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“GAAP មុន”)។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ត្រូវបានបង្ហាញជាលើកដំបូងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។ នៅរបាយការណ៍ហិរញ្ញវត្ថុ CIFRSs ដំបូង សម្រាប់ចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលជារបាយការណ៍ហិរញ្ញវត្ថុ នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរ (នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨) ត្រូវបានបង្ហាញជាមួយគ្នានឹងកំណត់សម្គាល់ដែលទាក់ទង។ របាយការណ៍ផ្ទៀងផ្ទាត់ពីចំនួនទឹកប្រាក់ CAS ដែលត្រូវបានរាយការណ៍ពីមុន រួមទាំងកំណត់សម្គាល់ពន្យល់លើនិយ័តកម្ម ដែលត្រូវបានបង្ហាញសម្រាប់មូលធននៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរ (ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨) និងនៅដំណាច់ឆ្នាំ ហិរញ្ញវត្ថុចុងក្រោយស្ថិតក្រោម CAS (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨) ហើយសម្រាប់របាយការណ៍លទ្ធផលលម្អិត និងលំហូរសាច់ប្រាក់ត្រូវបានរាយការណ៍ស្ថិតក្រោម CAS (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨)។


ការលក់សរុប

(ឯកតា: '០០០ដុល្លារ)




ប្រាក់ចំណូលសរុប

(ឯកតា: '០០០ដុល្លារ)




ទ្រព្យសកម្មសរុប

(ឯកតា: '០០០ដុល្លារ)




គណនេយ្យនៃមូលធន

(ឯកតា: '០០០ដុល្លារ)




ចំនួនហាងដៃគូ

(ឯកតា: '០០០ដុល្លារ)



ចំនួនពាក្យស្នើសុំ

(ឯកតា: '០០០ដុល្លារ)



➤ សារព័ត៌មានគ្រប់គ្រង

លោក Taketo Ando

អនុប្រធានក្រុមប្រឹក្សាភិបាល
និងជាអគ្គនាយក



យើងខ្ញុំសូមណែនាំ
ផលិតផល និងសេវាកម្មគ្រប់ប្រភេទរបស់
ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
ទៅកាន់ទីផ្សារកម្ពុជាក្រោមពាក្យស្លោកថា

“
សាមញ្ញ ហ័ស និងងាយស្រួល
”

អ្នកអានជាទីគោរព

ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុង ខែតុលា ឆ្នាំ ២០១១ ក្រោមឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលចាប់ផ្តើមជាមួយនឹងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដោយមិនមានកិច្ចធានា។ យើងបានទទួលអាជ្ញាប័ណ្ណធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជានៅ ខែតុលា ឆ្នាំ ២០១៥ ។ សេវាកម្មសំខាន់ៗក្នុងឆ្នាំ២០១៩ គឺការបង់រំលស់រថយន្ត ដែលបានធ្វើឲ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។ យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ទៅលើសេវាកម្មថ្មីនេះ ពីសំណាក់អតិថិជនគ្រប់ប្រភេទ ពោលគឺទាំងប្រភេទនយោបាយ និងអ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន។ ដោយមានលក្ខខណ្ឌតម្រូវ និងឯកសារងាយស្រួលអតិថិជនយើងកាន់តែមានភាពងាយស្រួល ហើយអាចទទួលយកសេវាកម្មនេះបានប្រសើរជាងមុនហើយក៏អាចជ្រើសរើសយកប្រភេទរថយន្តដែលពួកគេត្រូវការ ដើម្បីប្រើប្រាស់សម្រាប់តម្រូវការផ្ទាល់ខ្លួនឬសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

សម្រាប់ឆ្នាំ ២០២០ ជាឱកាស និងការប្រកួតប្រជែងថ្មី យើងនឹងបន្តផ្តោតលើផលិតផល និងសេវាកម្មរបស់យើងដល់អតិថិជន ដូចជាសេវាបង់រំលស់ ផលិតផលឥណទានរថយន្ត ឥណទានទៅលើគ្រឿងចក្រកសិកម្ម ប្រាក់កម្ចីផ្ទាល់ខ្លួនទាំងប្រាក់រៀល និងប្រាក់ដុល្លារ ប័ណ្ណឥណទានទាំងពីរប្រភេទ អ៊ីអនម៉ូបាល (Scan to Pay)

ទម្រង់កម្មវិធីរបស់ទូរសព្ទស្អាតហ្វូន (អ៊ីអនវ៉លឡេត) ជាប្រភេទវត្ថុខ្មែររៀល ដែលបំពាក់ជាមួយមុខងារទូទាត់ប្រាក់តាមរយៈ QR កូដ និងមុខងារផ្ទេរប្រាក់។

ចុងបញ្ចប់ យើងនឹងបន្តពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តទំនាក់ទំនងជាមួយអតិថិជនរបស់យើងឲ្យកាន់តែប្រសើរឡើង។ យើងជឿជាក់ថា ធនាគារឯកទេស អ៊ីអន ស្ថិតនៅក្នុងស្ថានភាពដ៏ល្អដើម្បីនាំមកនូវគុណតម្លៃបន្ថែមដល់អតិថិជន។ យើងសូមអរគុណដល់អតិថិជន និងបុគ្គលិករបស់យើងទាំងអស់ ដែលតែងតែគាំទ្រ និងចូលរួមចំណែក ដ៏គួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍរបស់យើងនៅក្នុងឆ្នាំ ២០១៩ ។

安藤 武人

លោក Taketo Ando

Vice-Chairman of the Board
and Managing Director

➤ ក្រុមប្រឹក្សាភិបាល



លោក Mr. Kenji Fujita

មុខតំណែង ៖ ប្រធានក្រុមប្រឹក្សាភិបាល
ឆ្នាំកំណើត ៖ ១៩៦៩



លោក Mr. Taketo Ando

មុខតំណែង ៖ អនុប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយកនៃ
AEON Specialized Bank
(Cambodia) Plc.
ឆ្នាំកំណើត ៖ ១៩៦៧
កម្រិតវប្បធម៌ ៖ មហាវិទ្យាល័យ
គ្រប់គ្រងពាណិជ្ជកម្ម សាកល
វិទ្យាល័យ Senshu ប្រទេសជប៉ុន



លោក Mr. Keiichi Nambu

មុខតំណែង ៖ អភិបាលប្រតិបត្តិ
ឆ្នាំកំណើត ៖ ១៩៧២
កម្រិតវប្បធម៌ ៖ បរិញ្ញបត្រផ្នែក
សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ
Takasaki City ប្រទេសជប៉ុន



លោក Mr. Jun Kuroda

មុខតំណែង ៖ អភិបាលមិនប្រតិបត្តិ
ឆ្នាំកំណើត ៖ ១៩៥៣

២០១៩ - បច្ចុប្បន្ន ៖

ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON
Specialized Bank (Cambodia) Plc.

២០១៩ - បច្ចុប្បន្ន ៖

អគ្គនាយកនៃ AEON Thana Sinsap
(Thailand) Pcl.

២០១៤ - ២០១៩ ៖

អគ្គនាយកនៃ AEON Credit Service
(Malaysia)

២០១៣ - ២០១៤ ៖

នាយកនៃ AEON Credit Service
(Malaysia)

២០១២ - ២០១៣ ៖

នាយកនៃ AEON Credit Holdings
(Hong Kong) Co., Ltd.

២០១០ - ២០១១ ៖

នាយកនៃ AEON Stores
(Hong Kong) Co., Ltd.

២០១៧ - បច្ចុប្បន្ន ៖

អនុប្រធានក្រុមប្រឹក្សាភិបាល
និងជាអគ្គនាយកនៃ AEON
Specialized Bank (Cambodia) Plc.

២០១៥ - ២០១៧ ៖

អគ្គនាយកនៃ ACS Servicing
(Thailand) Co., Ltd.

២០១៤ - ២០១៥ ៖

អភិបាលប្រតិបត្តិនៃ AEON Thana
Sinsap (Thailand) Plc.

២០១៣ - ២០១៤ ៖

ប្រធានដឹកនាំគម្រោងនៃ Makuhari-
Shintoshin Branch Project, AEON
Credit Service Co., Ltd.

២០១២ - ២០១៣ ៖

ប្រធានភូមិភាគខាងត្បូងតំបន់ Kanto
of AEON Credit Service Co., Ltd.

២០១៦ - បច្ចុប្បន្ន ៖

អភិបាលប្រតិបត្តិ AEON
Specialized Bank (Cambodia)
Plc.

២០១២ - ២០១៦ ៖

ប្រធានការិយាល័យស្នាក់ការនៃ
AEON Credit Service India
Private limited

២០១១ - ២០១២ ៖

ប្រធានការិយាល័យតំណែងនៃ
AEONCredit Service India Private
limited

២០០៨ - ២០១១ ៖

បុគ្គលិកផ្នែកទំនាក់ទំនងក្រៅប្រទេស
នៃ AEON Credit Service Co., Ltd.

២០១៩ - បច្ចុប្បន្ន ៖

អភិបាលមិនប្រតិបត្តិ AEON Specialized
Bank (Cambodia) Plc.

២០១៩ - បច្ចុប្បន្ន ៖

អភិបាលនៃ AFS Corporation Co., Ltd.

២០១៨ - ២០១៩ ៖

ទីប្រឹក្សា (ជំនួយការប្រធាន និងនាយក
ប្រតិបត្តិ) នៃ AEON Financial Service
Co., Ltd.

២០១៦ - ២០១៨ ៖

ប្រធាននាយកដ្ឋានសវនកម្មនៃ AEON
Financial Service Co., Ltd.

២០១៣ - ២០១៦ ៖

ប្រធាននាយកដ្ឋានសវនកម្មខាងក្រៅ
ប្រទេសនៃ AEON Financial Service Co.,
Ltd.

២០១១ - ២០១៣ ៖

សវនករនៃ AEON Housing Loan
Service Co., Ltd.

២០១១ - ២០១២ ៖

សវនករនៃ AEON Community Bank
Co., Ltd.

២០១០ - ២០១៣ ៖

ប្រធាននាយកដ្ឋានសវនកម្មនៃ AEON
Bank Co., Ltd.

២០០៧ - ២០០៩ ៖

អភិបាលនៃ AEON Bank Co., Ltd.



លោក Mr. Om Sengbora

មុខតំណែង ៖ អភិបាលឯករាជ្យ
ឆ្នាំកំណើត ៖ ១៩៧៧
កម្រិតវប្បធម៌ ៖ បណ្ឌិតគ្រប់គ្រង
ពាណិជ្ជកម្ម



លោកស្រី Mrs. Khieu Mealy

មុខតំណែង ៖ អភិបាលឯករាជ្យ
ឆ្នាំកំណើត ៖ ១៩៦៤
កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រជាន់ខ្ពស់ពី
សាកលវិទ្យាល័យ Libre de Bruxelles
(ULB) និងសាកលវិទ្យាល័យភូមិន្ទនីតិ
សាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយ
សហការជាមួយសាកលវិទ្យាល័យ
Montreal និង សាកលវិទ្យាល័យ
ហ្សឺណែវ (LLM) និង LLB មកពីសាកល
វិទ្យាល័យភូមិន្ទ នីតិសាស្ត្រនិងវិទ្យាសាស្ត្រ
សេដ្ឋកិច្ចបរិញ្ញាបត្រច្បាប់នៅវិទ្យាស្ថាន
ជាតិគ្រប់គ្រង និងសាកលវិទ្យាល័យ
ភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។

២០១៩ - បច្ចុប្បន្ន ៖

ប្រធានក្រុមប្រឹក្សាភិបាលនៃ CEO Master
Club Investment Plc.

២០១៤ - បច្ចុប្បន្ន ៖

ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថាន
ស៊ីអិល ដែលរួមមាន CEO Master Club
និង សាលាអចលនទ្រព្យកម្ពុជា និង មហា
វិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ

២០១៣ - បច្ចុប្បន្ន ៖

អភិបាលឯករាជ្យនៃក្រុមហ៊ុនរដ្ឋាករទឹក
ស្វយ័តក្រុងភ្នំពេញ

២០១២ - បច្ចុប្បន្ន ៖

សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា

២០១១ - បច្ចុប្បន្ន ៖

អភិបាលឯករាជ្យនៃ AEON Specialized
Bank (Cambodia) Plc.

អ្នកប្រឹក្សា



ឯកឧត្តមបណ្ឌិត: សុក ស៊ីធាន់ណា

មុខតំណែង ៖ ទីប្រឹក្សា

ឆ្នាំកំណើត ៖ ១៩៦០

កម្រិតវប្បធម៌ ៖ បណ្ឌិតច្បាប់ (JD) មហាវិទ្យាល័យ
សាកលវិទ្យាល័យនីតិសាស្ត្រនៃ Widener University
School of Law Delaware, (USA) បណ្ឌិត (Ph.D)
ផ្នែកទស្សនវិជ្ជា (Ph.D) នៃ Bond University School
of Law Queensland (Australia) សញ្ញាបត្រអនុបណ្ឌិត
នៃសាកលវិទ្យាល័យ Paris 2 Pantheon Assas

២០១៨ - បច្ចុប្បន្ន ៖

ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
បានចូលរួមជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការ
អន្តរជាតិ។

២០១៤ - បច្ចុប្បន្ន ៖

ទីប្រឹក្សានៃ AEON Specialized Bank (Cambodia) Plc

២០០៩ - បច្ចុប្បន្ន ៖

ដៃគូគ្រប់គ្រង SokSiphana & associates a member
of ZICOLaw

២០០៩ - បច្ចុប្បន្ន ៖

គ្រូបង្រៀនម្តងម្កាលនៃច្បាប់និងគោលនយោបាយនៅ
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រ
សេដ្ឋកិច្ច (RULE)

២០២០ - បច្ចុប្បន្ន ៖

សមាជិកក្រុមប្រឹក្សាប្រឹក្សា Asia of INTA

២០១៧ - បច្ចុប្បន្ន ៖

សមាជិកនៃ APAA and Council Member of
APAA-Cambodian Group

២០១៦ - បច្ចុប្បន្ន ៖

សមាជិកនៃ ASEAN IPA- Country Head of
Cambodian Group

២០១៤ - បច្ចុប្បន្ន ៖

អភិបាលឯករាជ្យ AEON Specialized Bank
(Cambodia) PLC.

២០១៤ - បច្ចុប្បន្ន ៖

សមាជិកក្រុមប្រឹក្សាភិបាលនៃ Nokor Tep
Women Cancer Hospital

២០១៣ - បច្ចុប្បន្ន ៖

សមាជិកស្ថាបនិកនៃ National Commercial
Arbitration Center

២០១០ - បច្ចុប្បន្ន ៖

សហប្រធាននៃការិយាល័យនៃ SokSiphana
& associates, a member of ZICOLAW

២០០៩ - បច្ចុប្បន្ន ៖

ភ្នាក់ងារម៉ាកពាណិជ្ជកម្ម


២០០៩ - បច្ចុប្បន្ន ៖

សមាជិកស្ថាបនិកនៃ Intellectual Property
Association of Cambodia (IPAC)

២០០៤ - បច្ចុប្បន្ន ៖

សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

តារាងរចនាសម្ព័ន្ធចាត់តាំង



ប្រតិបត្តិការកម្ម

២០១២



មករា ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់សម្រាប់ទូរស័ព្ទ
កក្កដា ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់សម្រាប់ម៉ូតូ

២០១៤



មីនា ដាក់ឱ្យដំណើរការកម្មវិធីផ្តល់ខ្លួន
ឧសភា បើកសម្ពោធសាខាខេត្តបាត់ដំបង
ឧសភា ផ្លាស់ប្តូរអាសយដ្ឋានទីស្នាក់ការកណ្តាល
មិថុនា បើកសម្ពោធសាខាផ្សារទំនើប អ៊ីអន ភ្នំពេញ
មិថុនា ចាប់ផ្តើមសេវាប័ណ្ណសន្សំទិញសម្រាប់ អ៊ីអន ភ្នំពេញ
កញ្ញា ចាប់ផ្តើមការសងប្រាក់តាមរយៈកាតសម្រាប់សេវាកម្មបង់រំលស់គ្រឿងចក្រសិកម្ម
តុលា បើកសម្ពោធសាខាខេត្តកំពង់ចាម

២០១៦



កុម្ភៈ កម្លាយខ្លួនទៅជាធនាគារឯកទេស
មេសា កែលំអសាខាផ្សារទំនើប អ៊ីអនមីល
មេសា ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌មាស
កក្កដា ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌ស្វាយ

២០១៨



មេសា ដាក់អោយដំណើរការ អ៊ីអនវិលឡើង
មេសា ចាប់ផ្តើមបង់រំលស់រថយន្ត
មិថុនា បើកសម្ពោធសាខា អ៊ីអនមីល សែនសុខ
សីហា បើកសម្ពោធសាខាខេត្តតាកែវ
សីហា បើកសម្ពោធសាខាខេត្តបន្ទាយមានជ័យ
ធ្នូ ដាក់អោយដំណើរការ អ៊ីអនកាតម៉ូបាយ (Scan to Pay)

២០១៣



មេសា ទទួលបានជាវិជ្ជមាននូវប្រាក់ចំណូលប្រចាំខែ
ឧសភា ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់សម្រាប់គ្រឿងចក្រសិកម្ម
មិថុនា បើកសម្ពោធសាខាខេត្តសៀមរាប
កញ្ញា ដាក់ឱ្យដំណើរការកាតសមាជិក
ធ្នូ បើកសម្ពោធសាខាខណ្ឌចំការមន

២០១៥



មីនា ចាប់ផ្តើមការធានារ៉ាប់រងលើសេវាកម្មបង់រំលស់ជាមួយក្រុមហ៊ុន FORTE
តុលា ទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស
វិច្ឆិកា ដាក់ឱ្យដំណើរការពាក្យស្នើសុំតាមប្រព័ន្ធ Online

២០១៧



មករា បើកសម្ពោធសាខាពោធិ៍ចិនតុង
កក្កដា ទីស្នាក់ការកណ្តាល និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តបាត់ដំបង
សីហា កែលំអការិយាល័យកណ្តាល
តុលា កែលំអ និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តសៀមរាប
ធ្នូ ទទួលបានពានរង្វាន់ពី VISA

២០១៩



មេសា ផ្លាស់ប្តូរអាសយដ្ឋានការិយាល័យកណ្តាល
មិថុនា កែលម្អ សាខាខេត្តបន្ទាយមានជ័យ
កក្កដា ប្តូរទីតាំង និងប្តូរឈ្មោះពី សាខាសុវណ្ណ ទៅជា សាខាស្ទឹងមានជ័យ
សីហា កែលម្អ និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តតាកែវ
វិច្ឆិកា បើកសម្ពោធសាខាច្បារអំពៅ


➤ សង្ខេបពីតីមានអាជីវកម្មសំខាន់ៗឆ្នាំ២០១៩

តំណទានរថយន្ត

សេវាកម្មបង់រំលស់រថយន្តរបស់យើង បានធ្វើឱ្យជីវភាពរបស់ប្រជាជន កម្ពុជាកាន់តែប្រសើរឡើង។ យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ទៅលើសេវាកម្មថ្មីនេះ ពីសំណាក់អតិថិជនគ្រប់ប្រភេទ ពោលគឺ ទាំងប្រភេទនយោបាយ និងអ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន។ ដោយមាន លក្ខខណ្ឌតម្រូវ និងឯកសារងាយស្រួល អតិថិជនយើងកាន់តែមាន ភាពងាយស្រួល ហើយអាចទទួលយកសេវាកម្មនេះបានប្រសើរជាង មុន ហើយក៏អាចជ្រើសរើសយកប្រភេទរថយន្តដែលពួកគេត្រូវការ ដើម្បីប្រើប្រាស់សម្រាប់តម្រូវការផ្ទាល់ខ្លួន ឬសម្រាប់ប្រតិបត្តិការ អាជីវកម្មរបស់ពួកគេ។ នៅក្នុងឆ្នាំ២០១៩ ការគាំទ្រលើសលប់ពី

សំណាក់អតិថិជន បានជំរុញឱ្យយើងពង្រីកសេវាកម្មនេះពីទីក្រុង ភ្នំពេញ ទៅកាន់ខេត្តសំខាន់ៗ មួយចំនួនទៀត ដែលប្រការនេះហើយ ទើបធ្វើអោយយើងទទួលបាននូវការសាទរ និងធ្វើឱ្យទីផ្សារបង់រំលស់ រថយន្ត កាន់តែកើនឡើងមួយកម្រិតទៀត។ ជាមួយការគាំទ្រកាន់តែ ខ្លាំងឡើង និងប្រជាប្រិយភាពនៃសេវាកម្មនេះ ធនាគារឯកទេសអ៊ីអន បានប្តេជ្ញាចិត្តក្នុងការបន្តផ្តល់សេវាកម្មអោយកាន់តែប្រសើរ ជូនដល់ អតិថិជន ដោយបន្តប្រឹងប្រែងធ្វើការ ជាមួយនឹងដៃគូសហការ ដើម្បី ផ្តល់នូវជម្រើសរថយន្តច្រើនម៉ូដ ច្រើនម៉ាក ថែមទៀត ទាំងរថយន្ត មួយទឹក និងរថយន្តថ្មី ជូនដល់អតិថិជនរបស់យើង។





➤ ទស្សនវិស័យអាជីវកម្មឆ្នាំ២០២០

ប័ណ្ណឥណទាន

ដោយមានការគាំទ្រ ពីសំណាក់ម្ចាស់ប័ណ្ណឥណទាន និងការខិតខំប្រឹងប្រែងពីសំណាក់សមាជិកទាំងអស់របស់ ធនាគារឯកទេស អ៊ីអេស យើងបានបោះចេញនូវប័ណ្ណឥណទានចំនួន៤៨.១៨៥ គិតត្រឹមខែធ្នូឆ្នាំ២០១៩។ ធនាគារឯកទេស អ៊ីអេស នៅតែឈរនៅចំណាត់ថ្នាក់លេខ១ និងថែមទាំងគ្របដណ្តប់ដល់ទៅ ៤៩% នៃចំនួន ប័ណ្ណឥណទានវីសា ដែលបានបោះចេញសរុប ក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារឯកទេស អ៊ីអេស បានបង្ហាញពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ ប្រៀបធៀបទៅនឹង ការកើនឡើងនៃការលក់ប័ណ្ណឥណទានវីសា ទាំងស្រុង យើងកើនដល់ទៅ ៥០% ធៀបទៅនឹងទីផ្សារដែលមានត្រឹមតែ ១១% និងកើនឡើង ៥៨% ខណៈដែលទីផ្សារមានការធ្លាក់ចុះ ៩% ចំពោះចំនួនទឹកប្រាក់សរុប នេះបើយើងតាមរបាយការណ៍របស់វីសា (ត្រីមាសទី ៤ ឆ្នាំ ២០១៩)។

ធនាគារឯកទេស អ៊ីអេស នៅតែបន្តក្នុងការអភិវឌ្ឍផលិតផល/លក្ខណៈពិសេសរបស់វា ដើម្បីផ្តល់ឱ្យអតិថិជននូវសេវាកម្មកាន់តែល្អជាងមុន។ យើងបានបន្ថែមនូវកម្មវិធី “Happy Plus Point” ដោយបន្ថែមគុណតម្លៃមួយកម្រិតទៀតទៅលើប័ណ្ណឥណទានរបស់អតិថិជន ដោយអាចឱ្យពួកគាត់ប្តូរពិន្ទុយកទិភ័យប័ណ្ណសាច់ប្រាក់។ ពង្រីកបណ្តាញពាណិជ្ជករ ក្នុងការទទួលយកការប្រើប្រាស់ និងទទួលការទូទាត់ជាមួយនឹងប័ណ្ណឥណទាន ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ពីសេវាកម្មក្នុងការបញ្ចុះតម្លៃ ចំពោះម្ចាស់ប័ណ្ណឥណទាន រហូតដល់ទៅ ៥០% នៅគ្រប់ដៃគូសហការ ដែលមានរហូតដល់ទៅ ៧៥៥ កន្លែង ជាមួយនឹង ១.០៣៤ សាខាផ្សេងគ្នា។ យើងនឹងនៅតែបន្តលក្ខណៈពិសេស/មុខងារ របស់ “អ៊ីអេសកាតម៉ូបាល” ដើម្បីអោយអតិថិជនទទួលបាននូវសេវាកម្មមួយដែលមានលក្ខណៈសាមញ្ញក្នុងការចុះឈ្មោះ ងាយស្រួលក្នុងការគ្រប់គ្រងគណនីអ៊ីអេសកាត ដែលអនុញ្ញាតអោយពួកគាត់មើលសមតុល្យទឹកប្រាក់ដែលអាចប្រើប្រាស់បាន ប្រវត្តិប្រតិបត្តិការ វិក្កយបត្រប្រចាំខែ Happy Plus Point និងអ្វីៗជាច្រើនទៀត។ ហើយវាក៏មានលក្ខណៈឆាប់រហ័សក្នុងការធ្វើការទូទាត់តាមរយៈ ស្កេនដើម្បីទូទាត់ ដោយគ្រាន់តែធ្វើការស្កេន QR កូដ ជាមួយនឹងទូរសព្ទស្អាតប្តូររបស់ម្ចាស់ប័ណ្ណឥណទាន។ លើសពីនេះទៅទៀត លក្ខណៈពិសេសនៃការប្រើប័ណ្ណដែលមានសញ្ញា Contactless កាន់តែមានភាពរហ័ស ងាយស្រួលប្រើប្រាស់ ជាមួយម៉ាស៊ីនទូទាត់ ដើម្បីធ្វើការទូទាត់។ ដើម្បីបង្កើននូវការទូទាត់ ក៏ដូចជាការលក់ជាមួយនឹងម្ចាស់ហាងដែលលក់ទំនិញក្នុងតម្លៃតិច យើងបានបង្កើនទំនាក់ទំនងជាមួយនឹង ហាង ៤២៦ កន្លែង ដែលមានសាខាសរុបដល់ទៅ ៥២៦ កន្លែង នៅក្នុងឆ្នាំ ២០១៩។ សរុបទាំងអស់មានរហូតដល់ទៅ ៥០៩ ហាង និង ៦៣៨ សាខា ដែលជាដៃគូសហការ ដែលទទួលយកការប្រើប្រាស់ជាមួយនឹង អ៊ីអេសកាតម៉ូបាល ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ៥០%។ ដៃគូសហការធំៗមានដូចជា ផ្នែកអាហារ និងភេសជ្ជៈ ៤៦% ផ្នែកសម្លៀកបំពាក់ ២៨% ផ្នែកសុខភាព ១២% និងផ្នែកដទៃផ្សេងទៀត ១៤%។

ឥណទានបុគ្គល

ផ្តល់ជូនចាប់តាំងពីឆ្នាំ២០១៤ សេវាកម្មកម្ចីឥណទានបុគ្គល បន្តរក្សានូវប្រជាប្រិយភាពពីសំណាក់អតិថិជន ដោយសារតែលក្ខខណ្ឌតម្រូវងាយស្រួល ព្រមទាំងល្បឿន និងគុណភាពសេវាកម្ម មានភាពប្រសើរជាងដៃគូប្រកួតប្រជែង។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក សេវាកម្មឥណទានបុគ្គល នៅតែបន្តកើនឡើងជាលំដាប់ក្នុងល្បឿនគួរកត់សម្គាល់ជាមួយនឹងទំហំកម្ចីរហូតដល់ ២០លានរៀល (ឬ ៥ពាន់ដុល្លារអាមេរិក) អតិថិជនរបស់យើងអាចប្រើប្រាស់កម្ចីនេះសម្រាប់គោលបំណងផ្សេងៗ ដើម្បីកែលម្អជីវភាព ឬអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ ក្នុងអំឡុងឆ្នាំ២០១៩ យើងបានផ្តោតការផ្តល់កម្ចីជាប្រាក់រៀល ក្នុងគោលបំណងលើកស្ទួយរូបិយប័ណ្ណជាតិ ហើយយើងក៏ទទួលបាននូវការគាំទ្រយ៉ាងល្អពីសំណាក់ ក្នុងរយៈពេលតែ ១ឆ្នាំប៉ុណ្ណោះ ឥណទានជាលុយរៀល នៅលើទីផ្សារមានទំហំ ១០,៨១% នៃទំហំឥណទានសរុបរបស់ធនាគារយើង។ សំរាប់ឆ្នាំ២០២០ យើងនៅតែមានសុទ្ធិនិយម ចំពោះសេវាកម្មឥណទានបុគ្គល ថានឹងនៅតែបន្តការកើនឡើង។ ធនាគារឯកទេសអ៊ីអេស នឹងបន្តលើកកម្ពស់

សមិទ្ធផលសេវាកម្មនេះ ដោយផ្តល់ជូនដល់អតិថិជនអោយបានកាន់តែច្រើនជាងមុន តាមរយៈការកែសម្រួលលក្ខខណ្ឌផ្សេងៗ និងការអភិវឌ្ឍទីផ្សារទៅកាន់តំបន់ប្រតិបត្តិការបន្ថែមទៀតដែលយើងមិនទាន់ទៅដល់។ យើងសង្ឃឹមយ៉ាងមុតមាំថា សេវាកម្មនេះនឹងបន្តជួយអតិថិជនយើង អោយពួកគេអាចប្រើប្រាស់ដើម្បីសម្រេចក្តីប្រាថ្នាក៏ដូចជាលើកស្ទួយជីវភាពរបស់ពួកគេផងដែរ។



➤ ការត្រួតពិនិត្យផ្ទៃក្នុង

ការប្រតិបត្តិតាមរបស់ធនាគារ



ការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព បង្ហាញពីភាពរឹងមាំ និងសុវត្ថិភាពរបស់ដំណើរការធនាគារ។ ការរៀបចំដ៏សមស្រប និងការពង្រឹងប្រព័ន្ធប្រតិបត្តិការ និងការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយសង្គតិភាព ជួយឱ្យក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរបស់ ធនាគារឯកទេស អ៊ីអេស រក្សាបាននូវធនធាន ចេញនូវរបាយការណ៍ហិរញ្ញវត្ថុឱ្យទុកចិត្ត និងប្រតិបត្តិតាមនូវរាល់ច្បាប់ និងបទបញ្ញត្តិផ្សេងៗ។ ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង ក៏ជួយកាត់បន្ថយនូវឱកាសនៃការកើតឡើងនូវបញ្ហាសំខាន់ៗ និងភាពមិនប្រក្រតីមួយចំនួន ព្រមទាំងជួយក្នុងការទប់ស្កាត់នូវបញ្ហាទាំងនោះទាន់ពេលវេលានៅពេលដែលវាបានកើតឡើង។ ក្នុងនោះដែរ មុខងារប្រតិបត្តិតាម ពិតជាចូលរួមចំណែកនិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពនៃការត្រួតពិនិត្យផ្ទៃក្នុងជាលក្ខណៈអចិន្ត្រៃយ៍របស់ធនាគារ។ ក្នុងនាមជាអ្នកការពារនៅស្រទាប់ទី២ ដោយផ្តាច់ចេញពីមុខងារការត្រួតពិនិត្យផ្ទៃក្នុងដទៃទៀតរបស់ធនាគារ

មុខងារប្រតិបត្តិតាម គឺជាមុខងារដែលឯករាជ្យ ដែលមិនពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ដើម្បីបញ្ចៀសពីទំនាស់នៃផលប្រយោជន៍។ តួនាទីដ៏សំខាន់របស់មុខងារប្រតិបត្តិតាម គឺដើម្បីធានាឱ្យបានថា ប្រតិបត្តិការធនាសម្ព័ន្ធ និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ អនុលោមតាមច្បាប់ និងបទបញ្ជា ពាក់ព័ន្ធក្រមសីលធម៌ ទម្លាប់នៃការអនុវត្តប្រតិបត្តិការ និងយុទ្ធសាស្ត្រអាជីវកម្ម ដែលត្រូវបានកំណត់ដោយគណៈប្រតិបត្តិ។ នៅក្នុងឆ្នាំ ២០១៩ ផ្នែកប្រតិបត្តិតាម បានធ្វើបច្ចុប្បន្នភាពទៅលើ គោលនយោបាយបទបញ្ញត្តិ និងនីតិវិធី ដែលទាក់ទងទៅនឹង ក្របខណ្ឌប្រតិបត្តិតាម និងការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីឱ្យមានភាពសមស្របទៅនឹងការរីកចម្រើននៃផលិតផល សេវាកម្ម និន្នាការីផ្សារ និងជាពិសេស ឱ្យស្របទៅនឹងច្បាប់ និងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត ឯកសារ និងសម្ភារៈដែលប្រើប្រាស់ក្នុងការផ្តល់វត្ថុបណ្តុះបណ្តាលក៏ត្រូវបានធ្វើការកែប្រែ និងថែមទាំងបានផ្តល់វត្ថុបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិករបស់យើងដើម្បីធានាថាចំណេះដឹងនិងការយល់ដឹងរបស់ពួកគេបានឆ្លើយតបទៅនឹងការកាត់បន្ថយហានិភ័យនៃការមិនប្រតិបត្តិតាម ហានិភ័យផ្នែកច្បាប់ និងការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ នៅឆ្នាំ ២០២០ យើងបានរៀបចំផែនការក្នុងការបង្កើតឱ្យមាននូវកម្មវិធីរៀបចំប្រព័ន្ធប្រតិបត្តិតាម ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពលើរាល់គោលនយោបាយ បទបញ្ញត្តិ និងនីតិវិធី ដែលពាក់ព័ន្ធ បង្កើតឱ្យមាននូវបញ្ជីតាមដានការប្រតិបត្តិតាម និងកំណត់ពីផែនការក្នុងការតាមដាន និងត្រួតពិនិត្យ បង្កើតអោយមានកម្មវិធីសមស្របក្នុងការផ្តល់វត្ថុបណ្តុះបណ្តាលនិងយន្តការនៃការរាយការណ៍ដើម្បីពង្រឹងមុខងារប្រតិបត្តិតាមក្នុងការជួយឱ្យធនាគារគ្រប់គ្រងការត្រួតពិនិត្យផ្ទៃក្នុងឱ្យបានតែមានប្រសិទ្ធភាពខ្ពស់។

ការគ្រប់គ្រងហានិភ័យ



ក្រុមហ៊ុនចាត់ទុកការគ្រប់គ្រងហានិភ័យ ជាធាតុសំខាន់មួយនៃអាជីវកម្ម និងបង្កប់វប្បធម៌ហានិភ័យរឹងមាំ នៅក្នុងប្រតិបត្តិការអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយយល់ច្បាស់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យ ដើម្បីឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្រុមការងារគ្រប់គ្រងហានិភ័យបានចូលរួមក្នុងដំណាក់កាលដំណើរការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់នូវគំនិត និងទស្សនៈដោយឯករាជ្យដូចជាការត្រួតពិនិត្យ ការរៀបចំផែនការ និងការដឹកនាំការគ្រប់គ្រងហានិភ័យរបស់ខ្លួនផ្ទាល់។ ក្រុមហ៊ុនបានរៀបចំអោយមាននូវកិច្ចប្រជុំការគ្រប់គ្រងហានិភ័យថ្នាក់តំបន់ប្រចាំខែ ដែលមានសមាភាពចូលរួម ពីប្រទេសជប៉ុន ថៃ ភូមា និងឡាវ ដែលសុទ្ធសឹងជាក្រុមហ៊ុនសម្ព័ន្ធនៃអ៊ីអេសគ្រុប។

➤ ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន

ក្នុងនាមជាប្រជាពលរដ្ឋមួយរូបដែលទទួលខុសត្រូវផ្នែកសង្គម ក្រុមហ៊ុនកត់សម្គាល់ពីសារៈសំខាន់នៃបេសកកម្មរបស់យើង ក្នុងការដើរតួនាទីជាអ្នកដឹកនាំនៅក្នុងផ្នែកមួយនៃសេដ្ឋកិច្ច ក៏ដូចជាក្នុងការទទួលខុសត្រូវផ្នែកសង្គម។ ក្រុមហ៊ុនយើង បានផ្តល់អាហារូបករណ៍ទៅឱ្យនិស្សិតសាកលវិទ្យាល័យ តាមរយៈកម្មវិធី “អ្នកបន្តវេន” និងកម្មវិធីជីកអណ្តូងជាមួយក្រុមហ៊ុនអ៊ីអនគ្រុប ។

ក្នុងឆ្នាំ ២០១៩ យើងបានធ្វើការបោសស្អាតទីក្រុង ចំនួន ២ ដងនៅតំបន់ភ្នំពេញ និងគ្រប់សាខាខេត្ត ដែលមានបុគ្គលិក និងអ្នកស្ម័គ្រ

ចិត្តជាង ៤០០ នាក់ ដែលបានចូលរួមសហការជាមួយក្រសួងទេសចរណ៍ និងក្រុមនិស្សិត។ យើងបានចូលរួមប្រកួតប្រជែងទីក្រុងស្អាតជាមួយប្រទេសជប៉ុន និងព្រឹត្តិការណ៍សម្អាតពិភពលោកជាមួយក្រុមហ៊ុនផ្សេងទៀត នៅភ្នំពេញ។ សកម្មភាពសម្អាតនេះមិនត្រឹមតែដើរតួនាទីក្នុងការកែលម្អទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យអប់រំផ្សេងៗ សម្រាប់អ្នករស់នៅក្នុងតំបន់ផងដែរ។ យើងក៏បានចូលរួមក្នុងការជីកអណ្តូងចំនួន ២ ដងនៅឯខេត្តតាកែវ។ យើងបានបញ្ចប់ការជីកអណ្តូងចំនួន ២ ។



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា "ធនាគារ") ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ចំណេញ ប្រាក់ និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី១៦ ដល់ទី៣៨។

ជាមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អំពីស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRSs")។

មូលដ្ឋានសំរាប់មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CISAs")។ ការទទួលខុសត្រូវរបស់យើងខ្ញុំដោយអនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ "ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ" នៃរបាយការណ៍នេះ។ យើងខ្ញុំឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលគឺមានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែពុំបានរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបានធ្វើការសន្និដ្ឋានអះអាងលើព័ត៌មានផ្សេងៗឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើង។ ប្រសិនបើផ្អែកទៅលើលទ្ធផលនៃការធ្វើសវនកម្ម យើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តអំពីព័ត៌មានផ្សេងៗ យើងខ្ញុំនឹងរាយការណ៍ទៅលើភាពជាក់ស្តែងនោះ។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដារ CIFRSs និងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃពីលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការបង្ហាញព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗទាក់ទងទៅនឹង និរន្តរភាពអាជីវកម្ម ដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយធនាគារ ឬបញ្ឈប់អាជីវកម្ម ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដណាមួយក្រៅពី អនុវត្តដូច្នេះ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មនៅលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូល គឺមិនមាន

កំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងចេញរបាយការណ៍សវនករ ដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជា អំណះអំណាងកំរិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថា ការធ្វើសវនកម្មអនុលោមតាមស្តង់ដារ CISAs តែងតែរកឃើញ កំហុសជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសនេះអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬជារួមអាចត្រូវបានរំពឹងថាមានឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនោះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារ CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមរម្យ ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំគឺមានទំហំធ្ងន់ធ្ងរជាង ហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ខណៈដែលការក្លែងបន្លំមែន ការសមគំនិត ការក្លែងបន្លំកសាវ ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែពុំមែនដើម្បីបញ្ចេញមតិយោបល់ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ទេ។
- វាយតម្លៃពីភាពសមស្របនៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យរបស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួលបាន ថាតើភាពមិនប្រាកដជាសារវន្តកើតមានឡើងដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាច

មានភាពមិនច្បាស់លាស់ជាសារវន្ត ទៅលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍របស់សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ទៅលើការបង្ហាញព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញព័ត៌មានមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវធ្វើការកែប្រែនៅក្នុងមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំអាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត ក៏អាចបណ្តាលឱ្យធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការបង្ហាញ ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការជាមូលដ្ឋាន និងព្រឹត្តិការណ៍នៅក្នុងការទទួលបានការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច ពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ វិសាលភាពការងារ និងពេលវេលានៃការធ្វើសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតសំខាន់ៗ នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញក្នុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ឌុអិលធីឌី



អ៊ឹង គឹមសុភ័ក្ត្រា
នាយក
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	3	999,105	4,071,353	426,133	1,712,202	242,884	980,523
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	10,703,250	43,615,744	1,013,829	4,073,565	637,384	2,573,119
សមតុល្យនៅធនាគារផ្សេងៗ	5	3,137,636	12,785,867	2,463,235	9,897,278	2,102,350	8,487,187
ឥណទានផ្តល់ដល់អតិថិជន	6	124,801,783	508,567,266	65,537,471	263,329,558	35,439,037	143,067,392
ទ្រព្យសម្បត្តិ និងបរិក្ខារ	7	2,408,090	9,812,967	1,868,870	7,509,120	2,217,176	8,950,740
ទ្រព្យសកម្មអរូបី	8	2,430,008	9,902,283	2,463,764	9,899,404	2,190,843	8,844,433
សិទ្ធិក្នុងការប្រើប្រាស់ប្រើទ្រព្យសកម្ម	9	2,667,032	10,868,155	963,016	3,869,398	1,277,987	5,159,234
ទ្រព្យសកម្មពន្ធពន្យារ	11(ក)	1,122,113	4,572,610	656,741	2,638,785	473,430	1,911,237
ទ្រព្យសកម្មផ្សេងៗ	10	2,261,119	9,214,059	2,642,113	10,616,010	1,435,640	5,795,679
ទ្រព្យសកម្មសរុប		150,530,136	613,410,304	78,035,172	313,545,320	46,016,731	185,769,544
បំណុល							
ប្រាក់កម្ចី	12	112,664,019	459,105,877	54,112,753	217,425,042	30,774,409	124,236,289
អនុបំណុល	13	4,000,812	16,303,309	-	-	-	-
បំណុលភតិសន្យា	14	2,555,117	10,412,102	975,957	3,921,395	1,267,487	5,116,845
កាតព្វកិច្ចលើអត្ថប្រយោជន៍បុគ្គលិក	15	174,074	709,352	177,778	714,312	-	-
បំណុលពន្ធចរន្ត	11(ខ)	1,701,207	6,932,419	364,632	1,465,091	17,481	70,571
គណនីត្រូវទូទាត់ទៅសម្ព័ន្ធព្យាតិ		222,515	906,749	175,764	706,220	42,783	172,715
បំណុលផ្សេងៗ	16	3,914,179	15,950,279	2,162,838	8,690,282	1,174,766	4,742,531
បំណុលសរុប		125,231,923	510,320,087	57,969,722	232,922,342	33,276,926	134,338,951
មូលធន							
ដើមទុន	17	20,000,000	81,500,000	20,000,000	80,360,000	12,500,000	50,462,500
ប្រាក់ចំណេញរក្សាទុក		5,298,213	21,497,030	65,450	293,875	239,805	968,093
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	93,187	-	(30,897)	-	-
មូលធនសរុប		25,298,213	103,090,217	20,065,450	80,622,978	12,739,805	51,430,593
បំណុល និងមូលធនសរុប		150,530,136	613,410,304	78,035,172	313,545,320	46,016,731	185,769,544

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី២១ ដល់ទំព័រទី៣៨ គឺជាផ្នែកមួយសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	18	26,481,726	107,303,954	14,127,848	57,147,145
ចំណាយការប្រាក់	18	(2,738,570)	(11,096,686)	(1,222,172)	(4,943,686)
ចំណូលសុទ្ធពីការប្រាក់		23,743,156	96,207,268	12,905,676	52,203,459
ចំណូលពីថ្លៃឈ្នួលនិងកម្រៃជើងសារ	19	2,300,654	9,322,250	1,303,486	5,272,601
ចំណូលផ្សេងៗ	20	159,870	647,793	157,855	638,523
ចំណេញពីប្រតិបត្តិការ		26,203,680	106,177,311	14,367,017	58,114,583
ចំណាយបុគ្គលិក	21	(6,612,488)	(26,793,801)	(4,908,839)	(19,856,254)
ចំណាយរំលស់	22	(2,209,460)	(8,952,732)	(1,650,348)	(6,675,658)
ចំណាយប្រតិបត្តិការផ្សេងៗ	23	(6,020,967)	(24,396,959)	(4,743,266)	(19,186,510)
ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ	25	(4,622,322)	(18,729,649)	(1,760,866)	(7,122,703)
ប្រាក់ចំណេញមុនពន្ធដារ		6,738,443	27,304,170	1,303,698	5,273,458
ចំណាយពន្ធលើប្រាក់ចំណេញ	11(គ)	(1,505,680)	(6,101,015)	(328,103)	(1,327,177)
ប្រាក់ចំណេញក្នុងឆ្នាំ		5,232,763	21,203,155	975,595	3,946,281
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	124,084	-	(30,897)
ចំណូលលម្អិតសរុបប្រចាំឆ្នាំ		5,232,763	21,327,239	975,595	3,915,384

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី21 ដល់ទី38 គឺជាផ្នែកមួយសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	ដើមទុន		ប្រាក់ចំណេញរក្សាទុក		លម្អៀង ពីការប្តូរ រូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2018	12,500,000	50,462,500	239,805	968,093	-	12,739,805	51,430,593
ដើមទុនបោះផ្សាយក្នុងឆ្នាំ	7,500,000	30,135,000	-	-	-	7,500,000	30,135,000
ភាគលាភ	-	-	(1,149,950)	(4,620,499)	-	(1,149,950)	(4,620,499)
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	975,595	3,946,281	-	975,595	3,946,281
លទ្ធផលលម្អិតផ្សេងៗ							
- លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(30,897)	-	(30,897)
ចំណូលលម្អិតសរុបប្រចាំឆ្នាំ	-	-	975,595	3,946,281	(30,897)	975,595	3,915,384
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(237,500)	-	-	-	-	(237,500)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	20,000,000	80,360,000	65,450	293,875	(30,897)	20,065,450	80,622,978
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2019	20,000,000	80,360,000	65,450	293,875	(30,897)	20,065,450	80,622,978
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	5,232,763	21,203,155	-	5,232,763	21,203,155
លទ្ធផលលម្អិតផ្សេងៗ							
- លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	124,084	-	124,084
ចំណូលលម្អិតសរុបប្រចាំឆ្នាំ	-	-	5,232,763	21,203,155	124,084	5,232,763	21,327,239
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,140,000	-	-	-	-	1,140,000
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	20,000,000	81,500,000	5,298,213	21,497,030	93,187	25,298,213	103,090,217

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ ចាប់ពីទំព័រទី 21 ដល់ទី 38 គឺជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងឆ្នាំ		6,738,443	27,304,170	1,303,698	5,273,458
និយ័តកម្មលើ៖					
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក		(3,704)	(15,009)	177,778	719,112
ចំណាយរំលស់	22	2,209,460	8,952,732	1,650,348	6,675,658
ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	25	4,622,322	18,729,649	1,760,866	7,122,703
ខាតពីការលក់ និងលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ		18,402	74,565	1,138	4,603
ចំណូលការប្រាក់	18	(26,481,726)	(107,303,954)	(14,127,848)	(57,147,145)
ចំណាយការប្រាក់	18	2,738,570	11,096,686	1,222,172	4,943,686
		(10,158,233)	(41,161,161)	(8,011,848)	(32,407,925)
បម្រែបម្រួល៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(2,887,000)	(11,698,124)	(375,000)	(1,516,875)
ឥណទានផ្តល់ដល់អតិថិជន		(62,672,734)	(253,949,918)	(31,148,163)	(125,994,319)
ទ្រព្យសកម្មផ្សេងៗ		380,993	1,543,784	(1,206,473)	(4,880,183)
បំណុលផ្សេងៗ		1,751,341	7,096,434	1,118,164	4,522,973
គណនីត្រូវទូទាត់ទៅសម្ព័ន្ធព្យាតិ		46,751	189,435	132,981	537,908
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(73,538,882)	(297,979,550)	(39,490,339)	(159,738,421)
ការប្រាក់បានទទួល		25,272,908	102,405,823	13,414,384	54,261,182
ការប្រាក់បានបង់		(2,690,787)	(10,903,069)	(1,183,828)	(4,788,584)
ពន្ធលើប្រាក់ចំណេញបានបង់	11(8)	(634,477)	(2,570,901)	(164,263)	(664,444)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(51,591,238)	(209,047,697)	(27,424,046)	(110,930,267)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(1,519,020)	(6,155,069)	(685,838)	(2,774,215)
ការទិញទ្រព្យសកម្មអរូបី	(410,793)	(1,664,533)	(593,418)	(2,400,376)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	2,073	8,400	681	2,755
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព វិនិយោគ	(1,927,740)	(7,811,202)	(1,278,575)	(5,171,836)
លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	78,504,295	318,099,403	31,100,000	125,799,500
ការទូទាត់សងប្រាក់កម្ចី	(20,000,000)	(81,040,000)	(7,800,000)	(31,551,000)
សាច់ប្រាក់បានពីអនុបណ្ណាល	4,000,000	16,208,000	-	-
ភាគហ៊ុនបានបោះផ្សាយ	-	-	7,500,000	30,337,500
ការបង់ភាគលាភ	-	-	(1,149,950)	(4,651,548)
ការទូទាត់សងប្រាក់ដើមភតិសន្យា	(930,440)	(3,770,143)	(404,177)	(1,634,896)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន	61,573,855	249,497,260	29,245,873	118,299,556
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមឆ្នាំ	24	2,915,052	11,712,679	2,371,800
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	351,421	-	(59,732)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងឆ្នាំ	24	10,969,929	2,915,052	11,712,679

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ ចាប់ពីទំព័រទី21 ដល់ទំព័រទី38 គឺជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

1. អំពីធនាគារ

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា "ធនាគារ") បានទទួលអាជ្ញាប័ណ្ណជាធនាគារ ឯកទេសដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ធនាគារបានចុះបញ្ជី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតបង្កើតនៅក្នុងប្រទេសកម្ពុជាថ្ងៃទី 5 ខែ តុលា ឆ្នាំ 2011 ក្រោមការចុះបញ្ជីការលេខ 00006388 ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ ធនាគារទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 21 ខែ វិច្ឆិកា ឆ្នាំ 2011។ ភាគហ៊ុនរបស់ធនាគារ ត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ដែលជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅប្រទេសថៃ។

នៅថ្ងៃទី 26 ខែ តុលា ឆ្នាំ 2015 ធនាគារទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមានសុពលភាពជាអចិន្ត្រៃយ៍ ។ នាថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2016 ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មលើការផ្លាស់ប្តូរឈ្មោះពី អ៊ីអេស ម៉ាយក្រូហ្វាយ នែន (ខេមបូឌា) ទៅជាធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី និងផ្លាស់ប្តូរច្បាប់សម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនទៅជា 80% កាន់កាប់ដោយ AEON Thana Sinsap (Thailand) Public Company Limited និង 20% កាន់កាប់ដោយ AEON Financial Service Co., Ltd. ("AFS")។

នៅថ្ងៃទី 4 ខែ កញ្ញា ឆ្នាំ 2018 ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មដើម្បីកែប្រែច្បាប់សម្ព័ន្ធភាគហ៊ុនទៅជាការកាន់កាប់ 50% ស្មើគ្នារវាង AEON Thana Sinsap (Thailand) Public Company Limited និង AFS។

នៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2019 AFS បានផ្ទេរភាគហ៊ុនទាំងអស់ទៅធនាគារ AFS Corporation Co., Ltd., ដែលជាក្រុមហ៊ុនកាន់កាប់ធនាគារនៅប្រទេសជប៉ុន ។ AFS Corporation Co., Ltd., ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AFS។ ក្រុមហ៊ុនមេធំបំផុត គឺ AEON Co., Ltd. ដែលបានចុះបញ្ជីនៅប្រទេសជប៉ុន។

សកម្មភាពចម្បងរបស់ធនាគារមានដូចខាងក្រោម៖

- សេវាកម្មកាតព្វកិច្ច
- សេវាកម្មផ្តល់ប្រាក់កម្ចីក្នុងទម្រង់ជាការទិញបណ្តាក់ (បង់រំលស់) និងកាតព្វកិច្ច
- សេវាកម្មពាក់ព័ន្ធដទៃទៀតដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ការិយាល័យកណ្តាលរបស់ធនាគារស្ថិតនៅជាន់ទី 6 (អេស 603) Diamond Twin Tower ផ្លូវសុភមង្គល កែងផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សព្វផ្សាយ ដោយក្រុមប្រឹក្សាភិបាល ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2020 ។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះមានចែងដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានគេអនុវត្តប្រកបដោយសង្ឃឹកថាពេញលេញគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានការចែងផ្ទុយពីនេះ។

2.1 មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRSs”)។

គ្រប់ឆ្នាំទាំងអស់រហូតដល់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយអនុវត្តតាមស្តង់ដារគណនេយ្យនៃកម្ពុជា និងគោលការណ៍ណែនាំ និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“GAAP” មុន)។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ត្រូវបានបង្ហាញជាលើកដំបូង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។ ព័ត៌មានលំអិតស្តីពីការអនុវត្តនិងបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា CIFRSs លើកដំបូងត្រូវបានរាប់បញ្ចូលក្នុងកំណត់សម្គាល់ទី 2.2។

របាយការណ៍ហិរញ្ញវត្ថុ បានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើម លើកលែងតែឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងតាមចំនួនទឹកប្រាក់ ដែលត្រូវបានវាយតម្លៃឡើងវិញ ឬ តម្លៃសមស្រប នៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដូចដែលបានពន្យល់ នៅក្នុងគោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅ ផ្អែកលើតម្លៃទីផ្សារ ដែលជាថ្លៃក្នុងការដោះដូរទំនិញនិងសេវាកម្ម។

2.2 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី គឺស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ជាលើកដំបូងសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ហើយ CIFRS 1 ការអនុវត្តជាលើកដំបូងនៃស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជា ត្រូវបានអនុវត្តសម្រាប់របាយការណ៍ហិរញ្ញវត្ថុ CIFRSs ដំបូង។ CIFRSs គឺមានលក្ខណៈដូចគ្នាទៅនឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលចេញដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB)។ ការផ្លាស់ប្តូរនេះគឺអនុវត្តតាមសារាចរលេខ 058 ចុះថ្ងៃទី 24 ខែ មីនា ឆ្នាំ 2016 ដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិគណនេយ្យនៃកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងនាមជាអ្នកអនុវត្ត CIFRSs ជាលើកដំបូង ធនាគារបានអនុវត្តគោលការណ៍គណនេយ្យផ្អែកតាម CIFRSs នីមួយៗដែលមានប្រសិទ្ធភាពនៅចុងការិយបរិច្ឆេទរបាយការណ៍ CIFRSs ដំបូង (នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019) លើកលែងតែផ្នែកនៃការលើកលែង និងការលើកលែងជាជម្រើសដែលមានចែងក្នុង CIFRS 1 នៅរបាយការណ៍ហិរញ្ញវត្ថុ CIFRSs ដំបូង សម្រាប់ចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ដែលជារបាយការណ៍ហិរញ្ញវត្ថុ នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរ (នៅថ្ងៃទី 01 ខែ មករា ឆ្នាំ 2018) ត្រូវបានបង្ហាញជាមួយគ្នានឹងកំណត់សម្គាល់ដែលទាក់ទង។ របាយការណ៍ផ្ទៀងផ្ទាត់ពីចំនួនទឹកប្រាក់ CAS ដែលត្រូវបានរាយការណ៍ពីមុន រួមទាំងកំណត់សម្គាល់ពន្យល់លើនិយ័តកម្មដែលត្រូវបានបង្ហាញសម្រាប់មូលធននៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរ (ថ្ងៃទី 01 ខែ មករា ឆ្នាំ 2018) និងនៅដំណាច់ឆ្នាំ ហិរញ្ញវត្ថុចុងក្រោយស្ថិតក្រោម CAS (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018) ហើយសម្រាប់របាយការណ៍លទ្ធផលលម្អិត និងលំហូរសាច់ប្រាក់ត្រូវបានរាយការណ៍ស្ថិតក្រោម CAS (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018) និងបទបញ្ញត្តិ និងគោលការណ៍ណែនាំគណនេយ្យដែលពាក់ព័ន្ធផ្សេងៗទៀត ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។ ការបង្ហាញលើព័ត៌មានបន្ថែម ត្រូវបានធ្វើឡើងសម្រាប់និយ័តកម្មជាក់លាក់នៅថ្ងៃនៃការផ្លាស់ប្តូរប្រសិនបើមាន។

ធនាគារ ពុំមានផ្លាស់ប្តូរនូវគោលការណ៍គណនេយ្យដែលស្ថិតក្រោម CAS ឬមានកែប្រែជាសារៈសំខាន់ នៅពេលធ្វើអន្តរកម្មដំបូងលើក្របខ័ណ្ឌនៃការរាយការណ៍ហិរញ្ញវត្ថុនោះទេ លើកលែងតែនិយ័តកម្ម ដែលកើតចេញពី ការចាប់ផ្តើមអនុវត្តតាមស្តង់ដារ CIAS19, CIFRS 9, CIFRS 15, និង CIFRS16 ដែលមានប្រសិទ្ធភាពក្នុងពេលតែមួយ ព្រមទាំងការតម្រូវស្តីពីការបង្ហាញព័ត៌មាន ដែលទាក់ទងនឹងបទបញ្ញត្តិ និងគោលការណ៍ណែនាំគណនេយ្យដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ក)

2.2 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី (ក)

ការផ្ទៀងផ្ទាត់មូលធន និងចំណូលលម្អិតសរុប

ិ) ធនប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨

		ថ្ងៃទី1 ខែមករា ឆ្នាំ2018 ថ្ងៃអន្តរកាល			
កំណត់ សម្គាល់		ធនប៉ះពាល់		ដូចដែល បានកែតម្រូវ	ដូចដែល បានកែតម្រូវ
		របាយការណ៍ លើកមុន	នៃការផ្លាស់ប្តូរទៅ CIFRSs		
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		242,884	-	242,884	980,523
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		637,384	-	637,384	2,573,119
សមតុល្យនៅធនាគារផ្សេងៗ	ក,យ	2,116,532	(14,182)	2,102,350	8,487,187
ឥណទានផ្តល់ដល់អតិថិជន	ក,ខ,គ,ឃ	35,956,288	(517,251)	35,439,037	143,067,392
ទ្រព្យសម្បត្តិ និងបរិក្ខារ		2,217,176	-	2,217,176	8,950,740
ទ្រព្យសកម្មអរូបី		2,190,843	-	2,190,843	8,844,433
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	ង	-	1,277,987	1,277,987	5,159,234
ទ្រព្យសកម្មពន្ធពន្យារ	ឆ	245,893	227,537	473,430	1,911,237
ទ្រព្យសកម្មផ្សេងៗ	ក,ខ	2,322,233	(886,593)	1,435,640	5,795,679
ទ្រព្យសកម្មសរុប		45,929,233	87,498	46,016,731	185,769,544
បំណុល					
ប្រាក់កម្ចី	ក	30,700,000	74,409	30,774,409	124,236,289
បំណុលភតិសន្យា	ង	-	1,267,487	1,267,487	5,116,845
បំណុលពន្ធលើប្រាក់ចំណេញ		17,481	-	17,481	70,571
ប្រាក់ត្រូវទូទាត់ទៅសម្ព័ន្ធព្យាបាល		42,783	-	42,783	172,715
បំណុលផ្សេងៗ	ក,ច	1,519,019	(344,253)	1,174,766	4,742,531
បំណុលសរុប		32,279,283	997,643	33,276,926	134,338,951
មូលធន					
ដើមទុន		12,500,000	-	12,500,000	50,462,500
ប្រាក់ចំណេញរក្សាទុក		1,149,950	(910,145)	239,805	968,093
មូលធនសរុប		13,649,950	(910,145)	12,739,805	51,430,593
បំណុល និងមូលធនសរុប		45,929,233	87,498	46,016,731	185,769,544

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.2 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុ (ត)

ការរៀបចំផ្ទៃក្នុងមូលធន និងចំណូលលម្អិតសរុប (ត)

ii) ផលប៉ះពាល់លើសេចក្តីថ្លែងការណ៍ស្តីពីជំហរហិរញ្ញវត្ថុដូចនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨				
	កំណត់ សម្គាល់	របាយការណ៍ លើកមុន	ផលប៉ះពាល់	ដូចដែល បានកែតម្រូវ	ដូចដែល បានកែតម្រូវ
			នៃការផ្លាស់ប្តូរទៅ CIFRSs		
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		426,133	-	426,133	1,712,202
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		1,013,829	-	1,013,829	4,073,565
សមតុល្យនៅធនាគារផ្សេងៗ	ក,ខ,ឃ	2,450,339	12,896	2,463,235	9,897,278
ឥណទានផ្តល់ដល់អតិថិជន	ក,ខ,គ,ឃ	65,700,471	(163,000)	65,537,471	263,329,558
ទ្រព្យសម្បត្តិ និងបរិក្ខារ		1,868,870	-	1,868,870	7,509,120
ទ្រព្យសកម្មអរូបី		2,463,764	-	2,463,764	9,899,404
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	ង	-	963,016	963,016	3,869,398
ទ្រព្យសកម្មពន្ធពន្យារ	ឆ	330,815	325,926	656,741	2,638,785
ទ្រព្យសកម្មផ្សេងៗ	ក,ខ	4,241,834	(1,599,721)	2,642,113	10,616,010
ទ្រព្យសកម្មសរុប		78,496,055	(460,883)	78,035,172	313,545,320
បំណុល					
ប្រាក់កម្ចី	ក	54,000,000	112,753	54,112,753	217,425,042
បំណុលភតិសន្យា	ង	-	975,957	975,957	3,921,395
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		177,778	-	177,778	714,312
បំណុលពន្ធលើប្រាក់ចំណេញ		364,632	-	364,632	1,465,091
ប្រាក់ត្រូវទូទាត់ទៅសម្ព័ន្ធម្នាតិ		175,764	-	175,764	706,220
បំណុលផ្សេងៗ	ក,ច	2,385,294	(222,456)	2,162,838	8,690,282
បំណុលសរុប		57,103,468	866,254	57,969,722	232,922,342
មូលធន					
ដើមទុន		20,000,000	-	20,000,000	80,360,000
ប្រាក់ចំណេញរក្សាទុក		1,392,587	(1,327,137)	65,450	293,875
លម្អៀងពីការប្តូររូបិយប័ណ្ណ	ជ	-	-	-	(30,897)
មូលធនសរុប		21,392,587	(1,327,137)	20,065,450	80,653,875
បំណុល និងមូលធនសរុប		78,496,055	(460,883)	78,035,172	313,576,217

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.2 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី (ត)

ការផ្ទៀងផ្ទាត់មូលធន និងចំណូលលម្អិតសរុប (ត)

iii) ផលប៉ះពាល់លើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់សម្គាល់	ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
		របាយការណ៍លើកមុន	ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ CIFRSs	ដូចដែលបានកែតម្រូវ	ដូចដែលបានកែតម្រូវ
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	ខ,គ	13,835,823	292,025	14,127,848	57,147,145
ចំណាយការប្រាក់	ង	(1,146,505)	(75,667)	(1,222,172)	(4,943,686)
ចំណូលសុទ្ធពីការប្រាក់		12,689,318	216,358	12,905,676	52,203,459
ចំណូលពីថ្លៃឈ្នួលកម្រៃជើងសារ	គ	1,595,511	(292,025)	1,303,486	5,272,601
ចំណូលផ្សេងៗ		157,855	-	157,855	638,523
ចំណេញពីប្រតិបត្តិការ		14,442,684	(75,667)	14,367,017	58,114,583
ចំណាយបុគ្គលិក	ច	(4,812,236)	(96,603)	(4,908,839)	(19,856,254)
ចំណាយរំលស់	ង	(1,222,730)	(427,618)	(1,650,348)	(6,675,658)
ចំណាយប្រតិបត្តិការផ្សេងៗ	ង	(5,223,111)	479,845	(4,743,266)	(19,186,510)
ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	ឃ	(1,365,528)	(395,338)	(1,760,866)	(7,122,703)
ប្រាក់ចំណេញមុនពន្ធដារ		1,819,079	(515,381)	1,303,698	5,273,458
ចំណាយពន្ធលើប្រាក់ចំណេញ	ឆ	(426,492)	98,389	(328,103)	(1,327,177)
ប្រាក់ចំណេញក្នុងឆ្នាំ		1,392,587	(416,992)	975,595	3,946,281
លទ្ធផលលម្អិតខាតផ្សេងៗ	ជ	-	-	-	(30,897)
ចំណូលលម្អិតសរុបប្រចាំឆ្នាំ		1,392,587	(416,992)	975,595	3,915,384

iv) ផលប៉ះពាល់លើរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ក្រោមស្តង់ដារ CAS 17 ការទូទាត់ភតិសន្យាទាំងអស់ចំពោះកិច្ចសន្យាជួលប្រតិបត្តិការត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុលំហូរសាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការ។ ដូច្នេះសាច់ប្រាក់សុទ្ធដែលប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការបានថយចុះចំនួន 479,845 ដុល្លារអាមេរិកដែលជាការជួល និងសាច់ប្រាក់សុទ្ធដែលបានមកពីសកម្មភាពហិរញ្ញវត្ថុបានថយចុះនូវចំនួនដូចគ្នា។ សមាសភាពមួយចំនួន ត្រូវបានធ្វើការផ្លាស់ប្តូរ ដែលបានបង្ហាញក្នុងរបាយការណ៍លំហូរសាច់ប្រាក់ របស់ធនាគារក្នុងឆ្នាំ ដោយអនុលោមតាមការអនុវត្ត ស្តង់ដារ CIFRSs។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.2 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុ (ក)

ផលប៉ះពាល់សំខាន់លើរបាយការណ៍ហិរញ្ញវត្ថុពីការអនុវត្តស្តង់ដារ CIFRSs មានដូចខាងក្រោម៖

ក) ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់

តាមការអនុវត្ត GAAP ពីមុន សមតុល្យជាមួយធនាគារកណ្តាលប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ ឥណទានផ្តល់ដល់អតិថិជន និងតាមប្រាក់ដើមនៅសល់ ហើយការប្រាក់បង្គរត្រូវទទួលបាន ត្រូវបានកត់ត្រាជាទ្រព្យសកម្មផ្សេងៗ និងការប្រាក់បង្គរត្រូវសង ត្រូវបានកត់ត្រាជាបំណុលផ្សេងៗ និងទ្រព្យសកម្មផ្សេងៗ។ ដោយសារការអនុវត្តតាម CIFRS 9 ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះត្រូវបានវាស់វែងតាមតម្លៃដករំលស់ ដែលជាលទ្ធផលធ្វើអោយកើននូវទ្រព្យសកម្មហិរញ្ញវត្ថុហើយ មានការថយចុះនៃទ្រព្យសកម្មផ្សេងៗ និងធ្វើឱ្យកើននូវបំណុលហិរញ្ញវត្ថុ ហើយមានការថយចុះនៃបំណុលផ្សេងៗ។

ខ) ចំណូលការប្រាក់នៅតម្លៃដករំលស់

តាមការអនុវត្តតាម GAAP ពីមុន ចំណូលការប្រាក់ពីឥណទានផ្តល់ដល់អតិថិជន និងសមតុល្យជាមួយធនាគារកណ្តាល ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរដោយផ្អែកលើការថយចុះនៃសមតុល្យប្រាក់ដើមដែលនៅសល់ លើកលែងតែសម្រាប់ឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជាស្តង់ដារ សង្ស័យ ឬបាត់បង់។ ការប្រាក់ដែលបង្គរសម្រាប់ឥណទានទាំងនេះត្រូវបានដាក់ចូលក្នុងគណនីការប្រាក់ព្យួរទុក។ បន្ទាប់មកទៀត ចំណូលការប្រាក់ពីឥណទានទាំងនេះ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានសាច់ប្រាក់បានទទួល។ តាមការអនុវត្តនៃ CIFRS 9 ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាពដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពឥណទាន ឬប្រើអត្រាការប្រាក់ប្រសិទ្ធភាពទៅលើតម្លៃយោងសុទ្ធនៃទ្រព្យសកម្ម ហិរញ្ញវត្ថុដែលមានឱនភាពឥណទាន។

គ) កម្រៃលើការរៀបចំឥណទានកត់ត្រាតាមតម្លៃដករំលស់

តាមការអនុវត្ត GAAP ពីមុន កម្រៃលើការរៀបចំឥណទានកត់ត្រាតាមតម្លៃដករំលស់ត្រូវបានទទួលស្គាល់ពេលឥណទាន ត្រូវបានផ្តល់ជូនដល់អតិថិជននិងត្រូវបង្ហាញនៅក្នុងចំណូលកម្រៃជើងសារ។ តាមការអនុវត្ត CIFRS 9 កម្រៃលើការឥណទាន ត្រូវបានចាត់ចូលថាជាកំណែតម្លៃដោយផ្ទាល់នៃឥណទាននេះ និងជាផ្នែកសំខាន់មួយ នៃអត្រាការប្រាក់របស់ឥណទានផ្តល់ដល់អតិថិជន និងត្រូវវាស់នៅតម្លៃដករំលស់ ដែលជាលទ្ធផលធ្វើអោយចំណូលផ្សេងៗពីកម្រៃរៀបចំឥណទាន ត្រូវបានចាត់ថ្នាក់ឡើងវិញជាចំណូលការប្រាក់ជាផ្នែកនៃរំលស់នៃឥណទាន។

ឃ) ឱនភាពនៃតម្លៃបស់ទ្រព្យសកម្មហិរញ្ញវត្ថុ

តាមការអនុវត្ត GAAP ពីមុន សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ និងសមតុល្យជាមួយធនាគារ ត្រូវបានវាស់ដោយផ្អែកតាមប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 នៃការចាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសំវិធានធនលើអ៊ីមភែមិន និងសារាចរណែនាំលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 នៃការដាក់អោយអនុវត្តលើប្រកាសនៃការចាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសំវិធានធនលើអ៊ីមភែមិន ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ តាមការអនុវត្ត CIFRS 9 ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់តាមរយៈសំវិធានធនការខាតបង់ឥណទានដែលបានរំពឹងទុក (ECL) ដែលវាមានផលប៉ះពាល់ដល់សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។

ង) ភតិសន្យា

ការអនុវត្តស្តង់ដារ CIFRS16 បានធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់ភតិកៈ ដោយការជួលលើកមុន ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការក្រោមស្តង់ដារ CAS17 បានធ្វើឱ្យមានការទទួលស្គាល់សិទ្ធិក្នុងការប្រើទ្រព្យសកម្ម ចំនួន 1,277,987 ដុល្លារអាមេរិក និងបំណុលភតិសន្យាចំនួន 1,267,487 ដុល្លារអាមេរិក នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងសិទ្ធិក្នុងការប្រើទ្រព្យសកម្មចំនួន 963,016 ដុល្លារអាមេរិក និងបំណុលភតិសន្យាចំនួន 975,957 ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ សកម្មភាពទាំងនេះធ្វើឱ្យមានការថយចុះនូវចំណាយប្រតិបត្តិការផ្សេងៗចំនួន 479,845 ដុល្លារអាមេរិក និងការកើនឡើងនៃចំណាយរំលស់ចំនួន 427,618 ដុល្លារអាមេរិក និងចំណាយការប្រាក់ចំនួន 75,667 ដុល្លារអាមេរិក សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ ការធ្វើចំណាត់ថ្នាក់ឡើងវិញ ត្រូវបានធ្វើឡើងក្នុងរបាយការណ៍លំហូរសាច់ប្រាក់ បន្ទាប់ពីការអនុវត្តស្តង់ដារ CIFRS16។

ច) ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានប្រើ

ការអនុវត្តស្តង់ដារ CIFRSs ជាលទ្ធផលធ្វើឱ្យមានការទទួលស្គាល់បំណុលផ្សេងៗ ទាក់ទងនឹងការឈប់សម្រាកប្រចាំឆ្នាំ ដែលមិនបានប្រើរបស់និយោជិកក្នុងរយៈពេលដែលបំពេញសេវាដល់ធនាគារ។

ឆ) ពន្ធលើប្រាក់ចំណូល

ការអនុវត្តនៃ CIFRSs ជាលទ្ធផលធ្វើអោយមានការផ្លាស់ប្តូរលើពន្ធពន្យារដែលកើតចេញពីលម្អៀង បណ្តោះអាសន្នជាប់ទាក់ទងទៅនឹងការខាតបង់ពីឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ។

ជ) លម្អៀងពីការប្តូររូបិយប័ណ្ណ

ការអនុវត្តនៃ CIFRSs តម្រូវអោយទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍នៃស្ថានភាព ហិរញ្ញវត្ថុនីមួយៗដែលត្រូវបានបង្ហាញ ធ្វើការប្តូរទៅតាមអត្រាចុងការិយបរិច្ឆេទនៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ស្របពេលដែលធាតុនៃចំណូល និងចំណាយសម្រាប់របាយការណ៍លទ្ធផលលម្អិត និងខ្ទង់នៃលំហូរសាច់ប្រាក់នីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរទៅតាមអត្រាប្រើប្រាស់ការិយបរិច្ឆេទដែលបានបញ្ចប់។ លម្អៀងទាំងអស់ពីការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ("OCI")។

3. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	632,436	2,577,177	340,314	1,367,382	242,884	980,523
ប្រាក់រៀល	366,669	1,494,176	85,819	344,820	-	-
	999,105	4,071,353	426,133	1,712,202	242,884	980,523

4. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	4,958,573	20,206,185	13,829	55,565	12,384	49,994
ប្រាក់តម្កល់ធានាលើដើមទុន *	1,000,000	4,075,000	1,000,000	4,018,000	625,000	2,523,125
មូលបត្រអាចជួញដូរបាន **	4,744,677	19,334,559	-	-	-	-
	10,703,250	43,615,744	1,013,829	4,073,565	637,384	2,573,119

* ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០០-០៥ ចុះថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០០ ស្តីពីការប្តូរប្រាក់កម្ពុជាជាមួយប្រាក់ដុល្លារអាមេរិក ធនាគារឯកទេសត្រូវរក្សាទុកប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា ចំនួន ៥% នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះមិនអាចត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបាននោះទេ ហើយនឹងត្រូវបង្វិលឱ្យធនាគារវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្ត បញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

** វាបង្ហាញពីមូលបត្រអាចជួញដូរ (NCD) បានជាមួយធនាគារជាតិនៃកម្ពុជាដែលមានរយៈពេលបីខែ ទៅដប់ពីរខែ ។ មូលបត្រអាចជួញដូរត្រូវបានដាក់ជាវត្ថុបញ្ចាំជាមួយនឹងប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជា តាមរយៈប្រតិបត្តិការដាក់វត្ថុបញ្ចាំសាច់ប្រាក់ងាយស្រួល LPCO។

5. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារក្នុងស្រុក						
គណនីចរន្ត	1,976,177	8,052,921	1,909,872	7,673,866	1,381,844	5,578,504
ធនាគារក្រៅស្រុក						
គណនីចរន្ត	1,180,074	4,808,802	565,218	2,271,046	734,688	2,965,936
	3,156,251	12,861,723	2,475,090	9,944,912	2,116,532	8,544,440
សំវិធានធនឱនភាពតម្លៃ	(18,615)	(75,856)	(11,855)	(47,634)	(14,182)	(57,253)
	3,137,636	12,785,867	2,463,235	9,897,278	2,102,350	8,487,187

6. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន						
វាស់វែងតាមតម្លៃដករំលស់	130,849,667	533,212,393	68,548,692	275,428,644	37,882,442	152,931,418
សវិធានធនឱនភាពតម្លៃ	(6,047,884)	(24,645,127)	(3,011,221)	(12,099,086)	(2,443,405)	(9,864,026)
	124,801,783	508,567,266	65,537,471	263,329,558	35,439,037	143,067,392

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨		
	តម្លៃយោង	សវិធានធន	តម្លៃយោង	តម្លៃយោង	សវិធានធន	តម្លៃយោង	តម្លៃយោង	សវិធានធន	តម្លៃយោង
	ដុល	ECL		ដុល	ECL		ដុល	ECL	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន									
រយៈពេលវែង	38,967,111	(2,565,113)	36,401,998	30,007,593	(1,381,159)	28,626,434	18,199,713	(911,577)	17,288,136
ឥណទាន									
រយៈពេលខ្លី	91,882,556	(3,482,771)	88,399,785	38,541,099	(1,630,062)	36,911,037	19,682,729	(1,531,828)	18,150,901
	130,849,667	(6,047,884)	124,801,783	68,548,692	(3,011,221)	65,537,471	37,882,442	(2,443,405)	35,439,037

7. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ	គ្រឿងសង្ហារឹម	បរិក្ខារ	កុំព្យូទ័រ និង	ទ្រព្យ និងបរិក្ខារ	សរុប	
	អាគារជួល	និងបរិក្ខារភ្ជាប់	ការិយាល័យ	បរិក្ខារកុំព្យូទ័រ	កំពុងសាងសង់		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	1,769,566	275,889	506,671	2,029,523	29,584	4,611,233	18,527,935
ការទិញបន្ថែម	254,147	109,757	426,536	147,774	580,806	1,519,020	6,155,069
ការផ្ទេរ	484,188	11,764	43,623	25,590	(565,165)	-	-
ការលក់ចេញ	(69,800)	-	-	-	-	(69,800)	(282,830)
ការលុបចោល	(463,396)	(38,588)	(47,508)	(16,322)	-	(565,814)	(2,292,678)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	283,159
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	1,974,705	358,822	929,322	2,186,565	45,225	5,494,639	22,390,655
ដកៈ រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	(1,090,841)	(171,790)	(284,305)	(1,195,427)	-	(2,742,363)	(11,018,815)
រំលស់	(438,773)	(49,682)	(212,107)	(263,854)	-	(964,416)	(3,907,814)
ការលក់ចេញ	69,744	-	-	-	-	69,744	282,603
ការលុបចោល	457,068	34,363	42,758	16,297	-	550,486	2,230,569
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(164,231)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(1,002,802)	(187,109)	(453,654)	(1,442,984)	-	(3,086,549)	(12,577,688)
តម្លៃយោង							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	971,903	171,713	475,668	743,581	45,225	2,408,090	9,812,967

7. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ អាគារជួល	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និងបរិក្ខារ កំពុងសាងសង់	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	1,534,970	217,808	377,770	1,654,227	366,207	4,150,982	16,757,514
ការទិញបន្ថែម	219,459	60,952	115,734	130,423	29,178	555,746	2,247,993
ការផ្ទេរ	76,981	-	38,984	249,836	(365,801)	-	-
ការលក់ចេញ	(61,844)	(2,871)	(25,817)	(4,963)	-	(95,495)	(386,277)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(91,295)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨	1,769,566	275,889	506,671	2,029,523	29,584	4,611,233	18,527,935
ដក: រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	(804,802)	(127,911)	(176,447)	(824,646)	-	(1,933,806)	(7,806,775)
រំលស់	(347,210)	(46,642)	(133,575)	(374,806)	-	(902,233)	(3,649,532)
ការលក់ចេញ	61,171	2,763	25,717	4,025	-	93,676	378,919
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	58,573
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	(1,090,841)	(171,790)	(284,305)	(1,195,427)	-	(2,742,363)	(11,018,815)
តម្លៃយោង							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	678,725	104,099	222,366	834,096	29,584	1,868,870	7,509,120

8. ព្រហ្មទណ្ឌកម្ម

	កម្មវិធីកំព្យូទ័រ		សរុប	
	កម្មវិធីកំព្យូទ័រ ដុល្លារអាមេរិក	កម្មវិធីកំព្យូទ័រ កំពុងតម្លើង	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	4,373,884	27,953	4,401,837	17,686,581
ការទិញបន្ថែម	356,425	54,368	410,793	1,664,533
ការផ្ទេរ	48,738	(48,738)	-	-
ការលុបចោល	(197,868)	(2,200)	(200,068)	(810,676)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	255,751
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	4,581,179	31,383	4,612,562	18,796,189
ដកៈ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	(1,938,073)	-	(1,938,073)	(7,787,177)
រំលស់	(439,460)	-	(439,460)	(1,780,692)
ការលុបចោល	194,979	-	194,979	790,055
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(116,092)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(2,182,554)	-	(2,182,554)	(8,893,906)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,398,625	31,383	2,430,008	9,902,283

	កម្មវិធីកំព្យូទ័រ		សរុប	
	កម្មវិធីកំព្យូទ័រ ដុល្លារអាមេរិក	កម្មវិធីកំព្យូទ័រ កំពុងតម្លើង	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	3,291,708	524,778	3,816,486	15,407,154
ការទិញបន្ថែម	42,798	550,620	593,418	2,400,376
ការផ្ទេរ	1,047,445	(1,047,445)	-	-
ការលុបចោល	(8,067)	-	(8,067)	(32,631)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(88,318)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	4,373,884	27,953	4,401,837	17,686,581
ដកៈ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	(1,625,643)	-	(1,625,643)	(6,562,721)
រំលស់	(320,497)	-	(320,497)	(1,296,411)
ការលុបចោល	8,067	-	8,067	32,631
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	39,324
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	(1,938,073)	-	(1,938,073)	(7,787,177)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	2,435,811	27,953	2,463,764	9,899,404

9. សិទ្ធិក្នុងការប្រើទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលការិយាល័យ				
តម្លៃដើម				
ថ្ងៃទី១ ខែមករា	1,390,634	5,587,567	1,277,987	5,159,234
ការទិញបន្ថែម	2,509,600	10,168,899	112,647	455,656
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	136,987	-	(27,323)
ថ្ងៃទី៣១ ខែធ្នូ	3,900,234	15,893,453	1,390,634	5,587,567
ដក: រំលស់បង្គរ				
ថ្ងៃទី១ ខែមករា	(427,618)	(1,718,169)	-	-
រំលស់	(805,584)	(3,264,226)	(427,618)	(1,729,715)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(42,903)	-	11,546
ថ្ងៃទី៣១ ខែធ្នូ	(1,233,202)	(5,025,298)	(427,618)	(1,718,169)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ	2,667,032	10,868,155	963,016	3,869,398

ទឹកប្រាក់ដែលទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត

	ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់សម្រាប់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	805,584	3,264,226	427,618	1,729,715
ចំណាយការប្រាក់លើបំណុលកតិសន្យា	155,354	629,494	75,677	306,073
ចំណាយទាក់ទងនឹងការទ្រព្យសកម្មជួលដែលមានតម្លៃទាប	87,215	353,395	46,577	188,404
	1,048,153	4,247,115	549,862	2,224,192

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទូទាត់	590,785	2,407,449	1,189,147	4,777,993	724,153	2,923,406
ប្រាក់បង់មុន និងប្រាក់កក់	912,493	3,718,409	834,433	3,352,752	491,958	1,986,034
ការបង់ទុកមុន	289,628	1,180,234	289,107	1,161,632	93,660	378,105
ទ្រព្យសកម្មផ្សេងៗ	468,213	1,907,967	329,426	1,323,633	125,869	508,134
	2,261,119	9,214,059	2,642,113	10,616,010	1,435,640	5,795,679

11. ពន្ធលើប្រាក់ចំណេញ

(ក) ទ្រព្យសកម្មពន្ធពន្យារសុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ ក្នុងការកាត់កងរវាងពន្ធបច្ចុប្បន្នជាទ្រព្យសកម្ម និងបំណុលពន្ធប្រាក់ចំណេញបច្ចុប្បន្ន និងពន្ធដែលស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងរួចហើយ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	1,122,113	4,572,610	656,741	2,638,785	473,430	1,911,237
បំណុលពន្ធពន្យារ	-	-	-	-	-	-
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	1,122,113	4,572,610	656,741	2,638,785	473,430	1,911,237

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធនៅក្នុងឆ្នាំ មានដូចខាងក្រោម៖

	សំវិធានធន		ប្រាក់ចំណូល		កាតព្វកិច្ចលើ		ខាតពីលំអៀង	
	ទ្រព្យសកម្ម		មិនទាន់បាន		អត្ថប្រយោជន៍		អត្រាប្តូរប្រាក់	
	ខាតបង់តម្លៃ	ការរំលស់	ទទួលស្គាល់	របស់និយោជិត	ចំណាយបង្គរ	សរុប	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី១ ខែមករា ឆ្នាំ 2019	447,667	71,404	60,343	35,556	41,386	385	656,741	
បញ្ចូល ឬដកចេញក្នុង ចំណេញ ឬខាត	410,925	(12,791)	30,899	(741)	27,783	9,297	465,372	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2019	858,592	58,613	91,242	34,815	69,169	9,682	1,122,113	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2019 គិតជាពាន់រៀល	3,498,762	238,848	371,811	141,871	281,864	39,454	4,572,610	

	សំវិធានធន		ប្រាក់ចំណូល		កាតព្វកិច្ចលើ		ខាតពីលំអៀង	
	ទ្រព្យសកម្ម		មិនទាន់បាន		អត្ថប្រយោជន៍		អត្រាប្តូរប្រាក់	
	ខាតបង់តម្លៃ	ការរំលស់	ទទួលស្គាល់	របស់និយោជិត	ចំណាយបង្គរ	សរុប	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី១ ខែមករា ឆ្នាំ 2018	351,470	71,437	37,702	-	13,342	(521)	473,430	
បញ្ចូល ឬដកចេញក្នុង ចំណេញ ឬខាត	96,197	(33)	22,641	35,556	28,044	906	183,311	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018	447,667	71,404	60,343	35,556	41,386	385	656,741	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018 គិតជាពាន់រៀល	1,798,726	286,901	242,458	142,864	166,289	1,547	2,638,785	

11. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) បំណុលពន្ធចរន្ត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	364,632	1,465,091	17,481	70,239
ចំណាយពន្ធលើប្រាក់ចំណេញ	1,971,052	7,986,703	511,414	2,068,670
ពន្ធបានបង់	(634,477)	(2,570,901)	(164,263)	(664,444)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	51,526	-	(9,374)
នាចុងឆ្នាំ	1,701,207	6,932,419	364,632	1,465,091

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធចរន្ត	1,971,052	7,986,703	511,414	2,068,670
ពន្ធពន្យារ	(465,372)	(1,885,688)	(183,311)	(741,493)
ពន្ធលើប្រាក់ចំណេញ	1,505,680	6,101,015	328,103	1,327,177

អនុលោមទៅតាមច្បាប់ពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ដោយកំណត់យកចំនួនពន្ធ ត្រូវបង់ណាដែលធំជាង។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធផ្លូវការ 20% ធៀបទៅនឹងពន្ធលើប្រាក់ចំណេញ ដែលបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនដកពន្ធ	6,738,443	27,304,170	1,303,698	5,273,458
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធ 20%	1,347,689	5,460,834	260,740	1,054,693
ផលប៉ះពាល់លើចំណាយមិនអាចកាត់កងបាន	79,630	322,662	62,676	253,524
ផលប៉ះពាល់ពន្ធពន្យារមិនទាន់ទទួលស្គាល់	78,361	317,519	4,687	18,960
ចំណាយពន្ធលើប្រាក់ចំណេញ	1,505,680	6,101,015	328,103	1,327,177

ការគណនាពន្ធលើប្រាក់ចំណូល ត្រូវបានត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធ។

12. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមតម្លៃដករំលស់						
មានវត្ថុធានា *	4,515,337	18,399,998	-	-	-	-
គ្មានវត្ថុធានា **	108,148,682	440,705,879	54,112,753	217,425,042	30,774,409	124,236,289
នាថ្ងៃទី៣១ ខែធ្នូ	112,664,019	459,105,877	54,112,753	217,425,042	30,774,409	124,236,289

(*) នេះបង្ហាញពីរូបិយប័ណ្ណត្រូវបានទិញពីធនាគារជាតិនៃកម្ពុជា តាមរយៈប្រតិបត្តិការដាក់វត្ថុបញ្ចាំសាច់ប្រាក់ងាយស្រួល LPCO ជាមួយ NCD ។

(**) នេះបង្ហាញពីកម្ចីទៅធនាគារ ដែលទទួលបានពីធនាគារជាច្រើន ដែលមានរយៈពេលចាប់ពី មួយឆ្នាំ ដល់ បីឆ្នាំ (2018: មួយ ឆ្នាំ ដល់ បីឆ្នាំ) ។

13. អនុបណ្ណាល

នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងអនុបណ្ណាល ជាមួយម្ចាស់ភាគហ៊ុន AEON Thana Sinsap (ក្រុមហ៊ុនថៃ សាជីវកម្មសាធារណៈ) ដែលមានចំនួនទឹកប្រាក់សរុបចំនួន 4,000,000 ដុល្លារអាមេរិក ។ អនុបណ្ណាលមានកាលកំណត់ ប្រាំពីរឆ្នាំ ចាប់តាំងពីថ្ងៃទម្លាក់ដំបូង។

14. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វិភាគតាមកាលកំណត់						
1 ឆ្នាំ	902,601	3,678,099	467,311	1,877,656	455,273	1,837,937
2 ឆ្នាំ	724,218	2,951,188	320,197	1,286,552	425,785	1,718,894
3 ឆ្នាំ	692,465	2,821,795	139,370	559,989	278,670	1,124,991
4 ឆ្នាំ	504,403	2,055,442	100,839	405,171	122,067	492,784
5 ឆ្នាំ	45,732	186,359	45,215	181,674	100,839	407,087
លើសពី 5ឆ្នាំ	-	-	-	-	45,118	182,142
	2,869,419	11,692,883	1,072,932	4,311,042	1,427,752	5,763,835
ដក: ការប្រាក់មិនទាន់ទទួលស្គាល់	(314,302)	(1,280,781)	(96,975)	(389,647)	(160,265)	(646,990)
	2,555,117	10,412,102	975,957	3,921,395	1,267,487	5,116,845

15. កាតព្វកិច្ចផលប្រយោជន៍របស់និយោជិត

ការប្រែប្រួលនៃសំវិធានធនកាតព្វកិច្ចផលប្រយោជន៍របស់និយោជិត មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី 1 ខែ មករា	177,778	714,312	-	-
ការទទួលស្គាល់ក្នុងចំណេញឬខាត	222,533	901,704	177,778	719,112
ការទូទាត់ក្នុងឆ្នាំ	(226,237)	(916,712)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	10,048	-	(4,800)
នាថ្ងៃទី 31 ខែ ធ្នូ	174,074	709,352	177,778	714,312

16. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទូទាត់ឱ្យអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់	2,317,404	9,443,421	1,476,643	5,933,152	874,826	3,531,673
ចំណាយបង្គរកាតព្វកិច្ចបុគ្គលិក	835,566	3,404,931	142,901	574,176	26,000	104,962
ចំណាយបង្គរ	408,460	1,664,475	171,781	690,216	157,461	635,670
បំណុលពន្ធផ្សេងៗ	104,844	427,239	121,502	488,195	74,587	301,108
បំណុលផ្សេងៗ	247,905	1,010,213	250,011	1,004,543	41,892	169,118
	3,914,179	15,950,279	2,162,838	8,690,282	1,174,766	4,742,531

17. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនដែលបានចុះបញ្ជី និងបានបង់						
1 ដុល្លារអាមេរិក ក្នុងមួយហ៊ុន	20,000,000	81,500,000	20,000,000	80,360,000	12,500,000	50,462,500

ព័ត៌មានលម្អិតអំពីដើមទុនមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	% នៃភាគហ៊ុន ម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន 1 ដុល្លារ អាមេរិកក្នុងមួយហ៊ុន	% នៃភាគហ៊ុន ម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន 1 ដុល្លារ អាមេរិកក្នុងមួយហ៊ុន
AEON Thana Sinsap (Thailand) Public Company Limited	50%	10,000,000	50%	10,000,000
AFS Corporation Co., Ltd.	50%	10,000,000	-	-
AFS Financial Service Co., Ltd.	-	-	50%	10,000,000
	100%	20,000,000	100%	20,000,000

18. ចំណូលការប្រាក់សុទ្ធ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	26,457,173	107,204,465	14,114,768	57,094,237
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	24,553	99,489	13,080	52,908
	26,481,726	107,303,954	14,127,848	57,147,145
ចំណាយការប្រាក់				
ប្រាក់កម្ចី	2,582,272	10,463,366	1,146,505	4,637,613
អនុបំណុល	944	3,825	-	-
បំណុលភតិសន្យា	155,354	629,495	75,667	306,073
	2,738,570	11,096,686	1,222,172	4,943,686
ចំណូលពីការប្រាក់សុទ្ធ	23,743,156	96,207,268	12,905,676	52,203,459

19. ចំណូលកម្រៃជើងសារ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃលើចំណាយទូទាត់សង	1,045,880	4,237,906	597,133	2,415,403
កម្រៃពីការផ្សព្វផ្សាយ	682,456	2,765,312	318,685	1,289,081
កម្រៃផ្សេងៗ	572,318	2,319,032	387,668	1,568,117
	2,300,654	9,322,250	1,303,486	5,272,601

20. ចំណូលផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលបានវិញនូវឥណទានដែលបាន លុបចោលពីមុន	219,897	891,023	157,518	637,160
ចំណេញ ឬខាតពីអត្រាប្តូរប្រាក់	(60,027)	(243,230)	337	1,363
	159,870	647,793	157,855	638,523

21. ចំណាយបុគ្គលិក

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងប្រាក់ឈ្នួល	6,029,496	24,431,518	4,409,056	17,834,632
ចំណាយលើការទូទាត់ប្រាក់ចំណាច់អតីតភាពការងារ	222,533	901,704	177,778	719,112
ចំណាយលើការបណ្តុះបណ្តាល	86,948	352,313	100,520	406,603
ចំណាយលើការជួលផ្ទះសម្រាប់ បុគ្គលិក	77,960	315,894	83,979	339,695
ចំណាយថ្នាំពេទ្យ	10,103	40,937	9,634	38,970
ចំណាយផ្សេងៗ	185,448	751,435	127,872	517,242
	6,612,488	26,793,801	4,908,839	19,856,254

22. ចំណាយរំលស់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ ៧)	964,416	3,907,814	902,233	3,649,532
ទ្រព្យសកម្មអរូបី (កំណត់សម្គាល់លេខ ៨)	805,584	3,264,226	427,618	1,729,715
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម (កំណត់សម្គាល់លេខ ៩)	439,460	1,780,692	320,497	1,296,411
	2,209,460	8,952,732	1,650,348	6,675,658

23. ចំណាយប្រតិបត្តិការផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការជួសជុល និងថែទាំ	1,615,225	6,544,892	1,363,444	5,515,131
ចំណាយលើផ្នែកទីផ្សារ និងការផ្សាយ ពាណិជ្ជកម្ម	1,063,732	4,310,242	721,610	2,918,912
ចំណាយលើផ្នែកទំនាក់ទំនង	442,117	1,791,458	382,991	1,549,199
ចំណាយលើសេវាវិជ្ជាជីវៈ	291,590	1,181,523	340,806	1,378,560
ចំណាយលើការធ្វើដំណើរ	330,892	1,340,774	336,862	1,362,607
ចំណាយលើសម្ភារៈការិយាល័យ	450,031	1,823,526	320,072	1,294,691
ចំណាយលើការជួលយានយន្ត	378,880	1,535,222	283,012	1,144,784
ចំណាយពន្ធ និងអាជ្ញាប័ណ្ណ	311,868	1,263,689	209,273	846,509
ចំណាយលើកាតព្វកិច្ច និង ប្រតិបត្តិការទូទាត់ ATM	400,520	1,622,907	247,602	1,001,550
ចំណាយលើការគ្រប់គ្រង	134,964	546,874	123,648	500,156
ចំណាយលើថ្លៃទឹកភ្លើង	205,638	833,245	122,877	497,037
ចំណាយលើធានារ៉ាប់រង	135,604	549,467	109,319	442,195
ការខាតលើការលុបចោលទ្រព្យ និងបរិក្ខារ	18,402	74,565	1,138	4,603
ចំណាយផ្សេងៗ	241,504	978,575	180,612	730,576
	6,020,967	24,396,959	4,743,266	19,186,510

24. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	999,105	4,071,353	426,133	1,712,202	242,884	980,523
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	6,814,573	27,769,385	13,829	55,565	12,384	49,994
សមតុល្យនៅធនាគារផ្សេងៗ	3,156,251	12,861,723	2,475,090	9,944,912	2,116,532	8,544,441
	10,969,929	37,139,261	2,915,052	11,712,679	2,371,800	9,574,958

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមបញ្ចូលនូវសាច់ប្រាក់សុទ្ធ និងប្រាក់បញ្ញើរយៈពេលខ្លីដែលមានកាលកំណត់ដើមបីខែ ឬតិចជាងនេះ សមតុល្យសុទ្ធនៃឥណទានវិបារូបន៍។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមស្រប។

25. ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យជាមួយធនាគារផ្សេងៗ	6,759	27,387	(2,327)	(9,413)
ឥណទានជាមួយអតិថិជន	4,615,563	18,702,262	1,763,193	7,132,116
	4,622,322	18,729,649	1,760,866	7,122,703

26. កាតព្វកិច្ចសន្យា

កិច្ចសន្យាឥណទាន និងកិច្ចសន្យាផ្សេងៗ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារផ្តល់ជូនហ្វាស៊ីលីតឥណទានដល់អតិថិជន ដែលផ្តល់នូវកម្រិតកាតព្វកិច្ចសន្យាឥណទាន ដែលមិនទាន់បានប្រើប្រាស់។ គ្មានការខាតបង់ជាសារវន្តណាមួយ ត្រូវបានគេរំពឹងទុកពីប្រតិបត្តិការទាំងនេះដែល រួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រិតឥណទានដែលមិនទាន់បានប្រើប្រាស់	15,852,667	64,599,618	18,933,666	76,075,470	6,978,595	28,172,588



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.

> SIMPLE > FAST > CONVENIENT

6th Floor (S603) of Diamond Twin Tower, Street Sopheak Monkul,
Corner of Koh Pich, Sangkat Tonle Basak, Khan Chamkar Mon,
Phnom Penh, Cambodia.

Phone: 023-988-555

Fax: 023-988-711

Website: www.aeon.com.kh